



# សេចក្តីប្រកាសព័ត៌មាន

## ស្តីពី

### លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតយុវជន ស្រុកកោះញែក ខេត្តមណ្ឌលគីរី

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក បណ្តាញសហគមន៍របស់អង្គការសេដាក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពីការកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំរយំ ស្រុកកោះញែក ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៨៣នាក់ (៤៥% ជាស្ត្រី៩៥% ជនជាតិព្នង) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

### តម្រូវការអាទិភាពទាំង ៥ ក្នុង ឃុំរយំ ស្រុកកោះញែក ខេត្តមណ្ឌលគីរី

#### ១. ការសាងសង់ផ្លូវ

- សុំសាងសង់ផ្លូវក្រាលគ្រួសក្រហមពីភូមិរយំលើ ទៅទល់នឹងផ្លូវជាតិលេខ ៧៦ ដែលមានបណ្តាយ ៤០៨០ ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្ពស់ ៣ម៉ែត្រ សូមចាប់ផ្តើមសាងសង់ពីខែមករា ឆ្នាំ២០១២ និងបញ្ចប់ត្រឹមឆ្នាំ២០១៣ ។
- សុំសាងសង់ផ្លូវពីភូមិមេមុំ ឆ្ពោះទៅភូមិរាក់ ដែលមានបណ្តាយ ១៥០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមឆ្នាំ២០១៣ ។
- សុំសាងសង់ផ្លូវពីភូមិពាមរយំទៅភូមិស្រែជ្រៃ ដែលមានបណ្តាយ ៧០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមឆ្នាំ២០១៣ ។
- សុំសាងសង់ផ្លូវពីភូមិមេមុំ ទៅរយំលើ ដែលមានបណ្តាយ ៤០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ សូមចាប់ផ្តើម សាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមឆ្នាំ២០១៤ ។

ទីស្នាក់ការកណ្តាល ៖ ផ្ទះលេខ ១៣៨ ផ្លូវ ១២២ សង្កាត់ ទឹកល្អក់ ១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

Central Office : #138, Street. 122, TeukLaak I, TuolKork, Phnom Penh, CAMBODIA.

P.O. Box1145, Phone : (855) 23 884 150 Fax: (855) 23 885 745 E-mail : [comfrel@online.com.kh](mailto:comfrel@online.com.kh) Website: [www.comfrel.org](http://www.comfrel.org)

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានអត្ថប្រយោជន៍ ដែលប្រកបដោយលក្ខណៈប្រជាធិបតេយ្យ។

**២.ការសាងសង់ស្ពាន**

- សុំសាងសង់ស្ពានចំនួន៣កន្លែង គឺស្ពានអូរយ៉ៃ ដែលមានបណ្តោយ ៦០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ពានអូររាក់ មានបណ្តោយ ៧០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ពានភូមិមេម៉ុ មានបណ្តោយ ៧០ម៉ែត្រ ទទឹង ៥ម៉ែត្រ សង់ពីដែក សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមឆ្នាំ២០១៣។

**៣.ការសាងសង់សាលារៀន**

- សុំសាងសង់សាលាបឋមសិក្សានៅភូមិម្លូរដា ១ខ្នង មាន ៥បន្ទប់ ដែលមានបណ្តោយ ៤០ម៉ែត្រ ទទឹង ៩ម៉ែត្រ ធ្វើអំពីថ្មប្រក់ក្បឿង និងនៅភូមិរយ័ក្រោម ត្រង់ពាមរយ័ ១ខ្នង មាន ៥បន្ទប់ ដែលមានបណ្តោយ ៤០ម៉ែត្រ ទទឹង ៩ម៉ែត្រ ធ្វើអំពីថ្មប្រក់ក្បឿង សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០១៣ ។

**៤.ការសាងសង់សាលាឃុំ**

- សុំសាលាឃុំ ១ខ្នង ក្នុងភូមិរយ័ក្រោម ដែលមានបណ្តោយ ១០ម៉ែត្រ ទទឹង ៥ម៉ែត្រ ធ្វើអំពីថ្មប្រក់ក្បឿងសូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០១៤។

**៥.ការស្នើសុំគ្រូបឋមសិក្សា និងមគ្គុយ្យ**

- សុំបន្ថែមគ្រូមគ្គុយ្យចំនួន ៣នាក់ ដោយ ២នាក់នៅភូមិរយ័ក្រោម និង ១នាក់ នៅភូមិម្លូរដា និងសុំបន្ថែមគ្រូបឋមសិក្សាចំនួន ១០នាក់ នៅសាលាម្លូរដា ចំនួន ៥នាក់ សាលារយ័ក្រោម ចំនួន ៣នាក់ និង សាលាមេម៉ុ ចំនួន ២នាក់ សូមឲ្យបានត្រឹម ឆ្នាំ២០១៣ ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **លឹម សូ** តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំបាន មានប្រសាសន៍ ថា «ខ្ញុំស្វាគមន៍បញ្ហា និងតម្រូវការដែលប្រជាពលរដ្ឋស្នើតម្រូវការអាទិភាពទាំង៥ ហើយយើងខ្ញុំនឹងដាក់បញ្ចូលក្នុងផែនការឃុំ។

លោក **ផ្លុង ទី** តំណាងគណបក្សហ៊្វិនស៊ិនប៉ិច ប្រចាំឃុំមានប្រសាសន៍ថា «ខ្ញុំសូមអគុណដល់អង្គការខុមហ្វ្រែល អង្គការដៃគូរ និងសហគមន៍ដែលបានផ្តល់ឱកាសឲ្យគណបក្សនយោបាយសំដែងមតិឲ្យប្រជាពលរដ្ឋបានយល់ជ្រាបពីកិច្ចការរបស់គណបក្សនយោបាយនីមួយៗ និងក្រុមប្រឹក្សាចូលរួមពិភាក្សាជាមួយគ្នា»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំសង្កាត់របស់ខ្លួន។

៣. តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ ជាចម្រុះយល់នឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំសង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុង កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

<sup>1</sup>សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញនិងវេទិកា / ទូរស័ព្ទលេខ៖០១២ ៤៧១ ៣២៦)

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញនិងវេទិកា / ទូរស័ព្ទលេខ៖០១៧ ៥៨៣ ៨៦៩)

**បេសកកម្ម** ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការ បោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រម ទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិន លំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសា ធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/ បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់ បក្សពួក ទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

<sup>1</sup> No 046